





เรียนภาษาไทยแบบง่ายๆ

สำหรับชาวکمพູชา

ที่ทำงานในประเทศไทย

พิมพ์และจัดจำหน่ายโดย

สุชาติ สุภาพ

---

133/471 หมู่ 2 (ติดกับ สนง.ที่ดิน บางบัวทอง) ต.พิมลราช อําเภอบางบัวทอง จังหวัด  
นนทบุรี 11110

E - mail [suchart11111@gmail.com](mailto:suchart11111@gmail.com)

พิมพ์ที่ หจก.898 1999 ม.เพชรอนันต์ เขตคันนายาว กรุงเทพฯ 10230

### សេចក្តីផ្តើម

សៀវភៅ “រៀនភាសាថៃយ៉ាងងាយស្រួល សម្រាប់ជនជាតិកម្ពុជា ដែលធ្វើការនៅប្រទេសថៃ” ត្រូវបានរៀបចំឡើង ដើម្បីជួយឲ្យបងប្អូន ជនជាតិកម្ពុជា អាចរៀន និងប្រើប្រាស់ភាសាថៃបានយ៉ាងងាយស្រួល ក្នុងជីវិតប្រចាំថ្ងៃ និងនៅកន្លែងធ្វើការ។ បច្ចុប្បន្ននេះ មានជនជាតិ កម្ពុជាច្រើន បានមករស់នៅ និងធ្វើការនៅប្រទេសថៃ ក្នុងវិស័យផ្សេងៗ ដូចជា រោងចក្រ សំណង់ កសិកម្ម ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗ។ ការយល់ដឹង និងអាចនិយាយភាសាថៃ បាននឹងជួយឲ្យការធ្វើការងារ ការទំនាក់ទំនងជាមួយនិយោជក មិត្តរួមការងារ និងប្រជាជនថៃ មាន ភាពងាយស្រួល និងមានប្រសិទ្ធភាព។ សៀវភៅនេះ ប្រមូលផ្តុំ ពាក្យសព្ទ ប្រយោគ និងសន្ទនា ដែលប្រើប្រាស់ពាក្យក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការសួរសុខទុក្ខ ការណែនាំខ្លួន ការទិញទំនិញ ការប្រើប្រាស់ធនាគារ ការ សួរផ្លូវ និងការប្រើប្រាស់ភាសាថៃនៅកន្លែងធ្វើការ។ មាតិកាត្រូវបាន រៀបចំឲ្យងាយស្រួលរៀន ងាយស្រួលចងចាំ និងអាចអនុវត្តបានភ្លាមៗ។ អ្នកនិពន្ធសង្ឃឹមថា សៀវភៅនេះ នឹងជួយឲ្យបងប្អូនជនជាតិកម្ពុជា អាចរៀនភាសាថៃបានលឿន មានទំនុកចិត្តក្នុងការនិយាយ និងអាច ប្រើប្រាស់ភាសាថៃបានល្អ ក្នុងការងារ និងជីវិតប្រចាំថ្ងៃនៅប្រទេសថៃ។ សូមជូនពរឲ្យអ្នកអានទាំងអស់ ទទួលបានចំណេះដឹងថ្មីៗ និងជោគជ័យ ក្នុងការរៀនភាសាថៃ។

ถ้าท่านสนใจหนังสือในรูปแบบ E-BOOK ก็มีจำหน่ายที่เว็บไซต์ ร้านนายอินทร์ , MEB , คุกกี้ , ซีอี๊ด , hytexts , ศูนย์หนังสือจุกๆ และDDebook

สำหรับท่านที่สนใจหนังสือของกรมแต่หาซื้อตามร้านหนังสือทั่วไปไม่ได้ สามารถซื้อออนไลน์ที่แอปต่าง ๆ โดยสแกน QR ได้ข้างล่างนี้ (ที่ช้อปปีมีหนังสือมากที่สุด)



สุชาติ สุภาพ

มือถือ 083-920-3825

สารบัญ

	หน้า
บทที่ 1 การทักทายและการแนะนำตัว Kan thak-thai lae kan nae-nam tua	4
ជំពូកទី ១ ការសួរសុខទុក្ខ និងការណែនាំខ្លួន	
บทที่ 2 ตัวอักษรไทยและการออกเสียงเบื้องต้น Tua akson thai lae kan ok siang beuang ton	7
ជំពូកទី ២ អក្សរថៃ និងការបញ្ចេញសំឡេងដំបូង	
บทที่ 3 ภาษาไทยในชีวิตประจำวัน Phasa thai nai chiwit pracham wan	17
ជំពូកទី ៣ ភាសាថៃក្នុងជីវិតប្រចាំថ្ងៃ	
บทที่ 4 การซื้อของและการใช้เงิน Kan sue khong lae kan chai ngoen	31
ជំពូកទី ៤ ការទិញទំនិញ និងការប្រើប្រាស់ប្រាក់	
บทที่ 5 การเดินทางและการถามทาง Kan doen-thang lae kan tham thang	36
ជំពូកទី ៥ ការធ្វើដំណើរ និងការសួរផ្លូវ	
บทที่ 6 ภาษาไทยในที่ทำงาน Phasa thai nai thi tham-ngan	40
ជំពូកទី ៦ ភាសាថៃនៅកន្លែងធ្វើការ	
บทที่ 7 ภาษาไทยในร้านอาหารและงานบริการ Phasa thai nai ran a-han lae ngan borikan	43
ជំពូកទី ៧ ភាសាថៃក្នុងភោជនីយដ្ឋាន និងការងារបម្រើ	
บทที่ 8 ภาษาไทยในโรงงานและงานก่อสร้าง Phasa thai nai rong-ngan lae ngan ko-sang	46
ជំពូកទី ៨ ភាសាថៃក្នុងរោងចក្រ និងការងារសំណង់	
บทที่ 9 ภาษาไทยในโรงพยาบาลและร้านยา Phasa thai nai rong-pha-ya-ban lae ran ya	50
ជំពូកទី ៩ ភាសាថៃនៅមន្ទីរពេទ្យ និងហាងថ្នាំ	
บทที่ 10 ภาษาไทยเกี่ยวกับเอกสารและกฎหมายแรงงาน Phasa thai kiao kap ekkasan lae kot-mai raeng-	53
ជំពូកទី ១០ ភាសាថៃអំពីឯកសារ និងច្បាប់ការងារ	
บทที่ 11 เหตุการณ์ฉุกเฉิน Het-kan chuk-choen	56
ជំពូកទី ១១ ស្ថានភាពបន្ទាន់	
บทที่ 12 ประโยคสำคัญที่ใช้บ่อย Prayok sam-khan thi chai boi	59
ជំពូកទី ១២ ប្រយោគសំខាន់ដែលប្រើញឹកញាប់	
300 ประโยคภาษาไทยสำหรับแรงงานกัมพูชาในประเทศไทย	61

# เรียนภาษาไทยแบบง่าย ๆ สำหรับชาวกัมพูชา ที่ทำงานในประเทศไทย

เรียนภาษาไทยแบบง่าย ๆ สำหรับชาวกัมพูชา ที่ทำงานในประเทศไทย

## บทที่ 1 การทักทายและการแนะนำตัว

### 1 คำทักทายพื้นฐาน



สวัสดี | sa-wat-dee | **สวัสดี** | sa-wat-dee krap | **สวัสดี**

สวัสดีค่ะ | sa-wat-dee kha | **สวัสดี**



ขอบคุณ | khop-khun | **ขอบคุณ**

ขอบคุณมาก | khop-khun mak | **ขอบคุณ**

ขอบคุณครับ | khop-khun krap | **ขอบคุณ**

ขอบคุณค่ะ | khop-khun kha | **ขอบคุณ**



ขอโทษ | kho-thot | **ขอโทษ**

ขอโทษครับ | kho-thot krap | **ขอโทษ**



ไม่เป็นไร | mai pen rai | **មិនអីទេ**

## 2 การแนะนำชื่อตัวเอง **ការណែនាំឈ្មោះខ្លួនឯង**



ผมชื่อ... | phom chue | **ខ្ញុំឈ្មោះ...**

ฉันชื่อ... | chan chue | **ខ្ញុំឈ្មោះ...**

ผมชื่อโซคา | phom chue soka | **ខ្ញុំឈ្មោះ សុខា**

ฉันชื่อดารา | chan chue dara | **ខ្ញុំឈ្មោះ ដារា**

ผมมาจากกัมพูชา | phom ma jak kam-pu-cha | **ខ្ញុំមកពីកម្ពុជា**

ฉันทำงานในประเทศไทย | chan tham-ngan nai pra-thet thai | **ខ្ញុំធ្វើការនៅប្រទេស  
ថៃ**

## 3 การถามชื่อคนอื่น **ការសួរឈ្មោះអ្នកដទៃ**



คุณชื่ออะไร | khun chue a-rai | **អ្នកឈ្មោះអ្វី**

คุณมาจากไหน | khun ma jak nai | **អ្នកមកពីណា**

คุณทำงานที่ไหน | khun tham-ngan thi nai | **ผู้**ก**เ**ื่**อ**การ**เ**น**า**ณ**า**

คุณอายุเท่าไร | khun a-yu thao-rai | **ผู้**ก**ภ**า**ย**ุ**บ**ุ**ร**ุ**ร**า**ส**

คุณสบายดีไหม | khun sa-bai-dee mai | **ผู้**ก**ส**ุ**ข**ส**บ**า**ย**เ**ร**

## 4 การพูดอย่างสุภาพ

ครับ | krap | **ค**า**ร**

ค่ะ | kha | **ค**า**ห**

ได้ครับ | dai krap | **ค**า**ร**

ได้ค่ะ | dai kha | **ค**า**ร**

ขอบคุณครับ | khop-khun krap | **ห**ร**ก**ุ**ณ**

ขอโทษครับ | kho-thot krap | **ส**ู**บ**เ**ร**า**ส**

## 5 การสนทนาพื้นฐาน

สวัสดีครับ คุณชื่ออะไร | sa-wat-dee krap khun chue a-rai | **ส**ู**ส**ี **ผู้**ก**เ**ื่**อ**ช**อ**เ**ร**

ผมชื่อโซคา | phom chue soka | **ผู้**ก**เ**ื่**อ**ช**อ** **ส**ุ**ก**า

ยินดีที่ได้รู้จัก | yin-dee thi dai ru-jak | **ร**ิ**ก**ภ**ย**เ**ด**เ**ล**บ**ค**า**ร**ส**บ**า**ย**

คุณมาจากไหน | khun ma jak nai | **ผู้**ก**ม**ก**เ**ื่**อ**ณ**า**

ผมมาจากกัมพูชา | phom ma jak kam-pu-cha | **ผู้**ก**ม**ก**เ**ื่**อ**ก**ม**ุ**จ**า

ขอบคุณมาก | khop-khun mak | **ห**ร**ก**ุ**ณ**เ**ร**เ**ิ**ร

แล้วพบกันใหม่ | laew phop kan mai | **จ**ู**บ**ค**ุ**า**ม**ุ**ช**เ**ร**เ**็**ก